

## ការបង់ប្រាក់លើសចំពោះ SSI

### មិនា 2012 ឯកសារបោះពុម្ពលេខ #5421.06 - Cambodian

សលាកបត្រព័ត៌មាននេះ ផ្តល់នូវព័ត៌មានអំពីការបង់ប្រាក់លើសនៃចំណូលរបបសន្តិសុខបន្ថែម (SSI)៖ តើការបង់ប្រាក់លើសនេះជាអ្វី តើការបង់ប្រាក់លើសនេះបណ្តាលមកពីអ្វី តើអ្នកណាជាអ្នកទទួលខុសត្រូវ ហើយតើអ្នកមានទស្សនៈយល់ឃើញយ៉ាងដូចម្តេច ប្រសិនបើអ្នកមានការបង់ប្រាក់លើសចំពោះ SSI។ សលាកបត្រព័ត៌មាននេះ ពុំបានលើកឡើងពីបញ្ហាការបង់ប្រាក់លើសនៃប្រភេទផ្សេងទៀតនៃអត្ថប្រយោជន៍សន្តិសុខសង្គម ដូចជាការធានារ៉ាប់រងរបបសន្តិសុខសង្គមសម្រាប់ជនពិការ (SSDI) ជាដើម។

#### 1. តើអ្វីទៅជាការបង់ប្រាក់លើសចំពោះ SSI?

ការបង់ប្រាក់លើសចំពោះ SSI គឺជាការបង់ប្រាក់ SSI ដែលបានធ្វើឡើងចំពោះអ្នកដោយរដ្ឋបាលសន្តិសុខសង្គម ("SSA") ដែលមានចំនួនទឹកប្រាក់ច្រើនជាងចំនួនដែល SSA បានកំណត់ថាត្រូវបង់ជូនអ្នក។<sup>1</sup> ចំនួនទឹកប្រាក់នៃការបង់ប្រាក់លើសនេះ គឺជាចំនួនខុសគ្នារវាងចំនួនទឹកប្រាក់ដែលអ្នកទទួលបាននិងចំនួនទឹកប្រាក់ដែល SSA កំណត់ថាអ្នកគប្បីទទួលបាន។<sup>2</sup>

#### 2. តើខ្ញុំអាចធ្វើអ្វីបាន ប្រសិនបើ SSA និយាយថាខ្ញុំទទួលបានទឹកប្រាក់លើសចំនួន ហើយខ្ញុំគិតថាការលើកឡើងនេះពុំមែនជាការត្រឹមត្រូវនោះទេ?

ប្រសិនបើ SSA និយាយថា អ្នកទទួលបានទឹកប្រាក់លើសចំនួន អ្នកមានសិទ្ធិក្នុងការប្តឹងឧទ្ធរណ៍។ សូមមើលសំណួរ 10, 12 និង 18 ខាងក្រោម។ ជាជម្រើស អ្នកក៏មានសិទ្ធិក្នុងការស្នើសុំការលើកលែងការទូទាត់ប្រាក់លើសចំនួនផងដែរ។ សូមមើលសំណួរ 13 -18 ខាងក្រោម។

<sup>1</sup> 20 C.F.R. Section 416.525(a); 20 C.F.R. Section 416.537(a)  
<sup>2</sup> 20 C.F.R Section 416.538(a)

**3. តើមូលហេតុអ្វីដែលបណ្តាលឱ្យមានការបង់ប្រាក់លើសចំនួន?**

មានមូលហេតុជាច្រើនដែលអាចបណ្តាលឱ្យមានការបង់ប្រាក់លើសចំនួន។ ពេលខ្លះ ការបង់ប្រាក់លើសចំនួន កើតឡើងដោយសារមនុស្សម្នាក់ខកខានពុំបានរាយការណ៍ព័ត៌មានដែលពួកគេតម្រូវឱ្យធ្វើការរាយការណ៍ទៅកាន់ SSA។ ពេលខ្លះទៀត ពលរដ្ឋបានធ្វើរបាយការណ៍ដែលពួកគេតម្រូវឱ្យធ្វើ ប៉ុន្តែ SSA ខកខានពុំបានធ្វើការកែតម្រូវនៅក្នុងការបង់ប្រាក់ SSI។ សូមមើលសំណួរ 4 និង 5 សម្រាប់ព័ត៌មានបន្ថែមអំពីការរាយការណ៍។

**4. តើខ្ញុំត្រូវធ្វើការរាយការណ៍អ្វីខ្លះ ដើម្បីធ្វើការកាត់បន្ថយលទ្ធភាពនៃការបង់ប្រាក់លើសនេះបាន?**

អ្នកតម្រូវឱ្យធ្វើការរាយការណ៍អំពីព្រឹត្តិការណ៍ជាក់លាក់មួយចំនួនដែលអាចជះឥទ្ធិពលដល់ចំនួនទឹកប្រាក់ក្នុងមូលប្បទានបត្រ SSI របស់អ្នក ក្នុងរយៈពេល 10 ថ្ងៃនៅក្រោយខែដែលមានការប្រែប្រួលនោះកើតឡើង។<sup>3</sup> SSA ត្រូវការពេលចំនួនមួយខែរាប់ចាប់ពីថ្ងៃទទួលបានរបាយការណ៍របស់អ្នកដើម្បីធ្វើការពិនិត្យពិចារណាលើគ្រប់ព័ត៌មានទាំងអស់ដែលអ្នកផ្តល់ជូន និងធ្វើការកែតម្រូវមូលប្បទានបត្ររបស់អ្នក។ ឧទាហរណ៍ ការប្រែប្រួលនៅក្នុងខែមករា (ដែលអ្នកបានធ្វើការរាយការណ៍នៅថ្ងៃទី 10 ខែកុម្ភៈ) ត្រូវបង្ហាញឱ្យឃើញនៅក្នុងមូលប្បទានបត្ររបស់អ្នកក្នុងខែមីនា។ ប្រសិនបើ SSA ពុំទទួលបានព័ត៌មានឱ្យទាន់ពេលវេលាទេ គេពុំអាចធ្វើការកែតម្រូវមូលប្បទានបត្ររបស់អ្នកបានទេ ហើយចុងក្រោយអ្នកត្រូវបង់ប្រាក់លើសចំនួន។

អ្នកត្រូវបានតម្រូវឱ្យធ្វើការរាយការណ៍អំពីព័ត៌មានដូចខាងក្រោម៖<sup>4</sup>

- ប្រាក់ចំណូលរកបានពីការងារ និងចំណូលរកបានក្រៅពីការងារ
- ការប្រែប្រួលប្រាក់ចំណូលរកបានពីការងារ និងចំណូលរកបានក្រៅពីការងារ
- ការប្រែប្រួលស្ថានភាពរស់នៅរបស់អ្នក ដូចជាការផ្លាស់ប្តូរទីលំនៅ ឬការផ្លាស់ប្តូរសមាសភាពសមាជិកគ្រួសាររបស់អ្នក
- ការលែងលះ ការរៀបការ ឬការចែកផ្លូវគ្នា
- ការកែលម្អសុខភាពរបស់អ្នក
- សិទ្ធិទទួលបានអត្ថប្រយោជន៍ដទៃផ្សេងទៀត

---

<sup>3</sup> 20 C.F.R. Section 416.708; 20 C.F.R. Section 416.714  
<sup>4</sup> 20 C.F.R. Section 416.708

- ក្លាយជាជនឧក្រិដ្ឋរត់គេចខ្លួន ការបំពានលើការដោះលែងបណ្តោះអាសន្ន ឬការដោះលែងឲ្យនៅក្រៅឃុំដោយមានលក្ខខណ្ឌ និង
- ការអនុញ្ញាតឲ្យចូលមន្ទីរសុខភាពរាងកាយ ឬសុខភាពផ្លូវចិត្ត នៅពេលអ្នក ពុំមានផ្ទះត្រូវទៅ ឬរដ្ឋបណ្ឌិតរបស់អ្នកគិតថា អ្នកនឹងត្រូវនៅទីនោះក្នុង រយៈពេលច្រើនជាង 90 ថ្ងៃ។

ការខកខានមិនរាយការណ៍ពីព្រឹត្តិការណ៍ មានន័យថាចំនួនអត្ថប្រយោជន៍ SSI របស់អ្នកនឹងផ្អែកទៅតាមព័ត៌មានដែលខ្លះចន្លោះ ឬព័ត៌មានខុស។ ប្រសិនបើអ្នក ប្រាប់ SSA អំពីការប្រែប្រួលនានា ហើយ SSA និយាយថាអ្នកទទួលបាន ប្រាក់បង់លើសចំនួន សូមមើលសំណួរ 13 -18 ខាងក្រោមអំពីការស្នើសុំការ លើកលែង។

**5. តើហេតុអ្វីបានជា SSA ធ្វើការចោទប្រកាន់ខ្ញុំអំពីការទទួលបានទឹកប្រាក់ លើសចំនួន បើទោះបីជាខ្ញុំបានធ្វើការរាយការណ៍ពីការប្រែប្រួលបានទាន់ ពេលវេលា?**

ក៏ប៉ុន្តែ ពេលខ្លះពលរដ្ឋបានធ្វើការរាយការណ៍ពីប្រែប្រួលនានាទៅកាន់ SSA ដូច ដែលពន្យល់នៅក្នុងសំណួរទី 4 ប៉ុន្តែ SSA ខកខានពុំបានគិតគូរពី ការប្រែប្រួលទាំងនោះ។ ឧទាហរណ៍ ពលរដ្ឋខ្លះបន្តទទួលបានមូលប្បទានបត្រ SSI ពេញលេញបន្ទាប់ពីពួកគេត្រឡប់ទៅធ្វើការវិញ បើទោះបីជាពួកគេត្រូវកាត់បន្ថយ ចំនួនទឹកប្រាក់នោះក៏ដោយ ឬបើទោះបីជាពួកគេមានសិទ្ធិទទួលបាន SSI ក៏ ដោយ។ ជាទូទៅ ពួកគេពុំបានដឹងថា ពួកគេទទួលបានប្រាក់បង់លើស រហូតដល់ ពួកគេទទួលបានការជូនដំណឹងពី SSA ជាច្រើនខែ ឬច្រើនឆ្នាំក្រោយមកទៀត។ នៅក្នុងស្ថានភាពនេះ បុគ្គលនោះត្រូវបានបង់ប្រាក់លើសចំនួន ប៉ុន្តែពុំមែនជា កំហុសរបស់ពួកគេផ្ទាល់នោះទេ។ ការលើកលែងអាចជាជម្រើសល្អប្រសើរបំផុតនៅ ក្នុងស្ថានភាពនេះ។ សូមមើលសំណួរ 13 -18 ខាងក្រោម។

**6. តើអ្នកណាអាចមានទំនួលខុសត្រូវក្នុងការទូទាត់ចំនួនទឹកប្រាក់បង់លើស ត្រឡប់ទៅវិញ?**

បុគ្គលខាងក្រោមនេះ អាចមានទំនួលខុសត្រូវក្នុងការបង់ប្រាក់ដែលបាន បង់លើសត្រឡប់ទៅវិញ។<sup>5</sup>

- អ្នក បុគ្គលដែលទទួលបាន SSI

---

<sup>5</sup> 20 C.F.R. Section 416.570; POMS SI 02201.020 B.1

- អ្នកទទួលប្រាក់ដែលជាតំណាងរបស់អ្នក អ្នកទទួលប្រាក់ដែលជាអ្នកតំណាង)។ សម្រាប់ព័ត៌មានបន្ថែម សូមមើលសំណួរទី 7 ខាងក្រោម
- ទៅក្នុងកាលៈទេសៈណាក៏ដោយ ម្ចាស់ឧបត្ថម្ភរបស់អ្នកត្រូវបង់ប្រាក់ប្រសិនបើអ្នកជាជនបរទេសដែលទទួលបាន SSI<sup>6</sup>
- សហព័ទ្ធរបស់អ្នក ប្រសិនបើក្នុងអំឡុងពេលនៃការបង់ប្រាក់លើសនោះ អ្នកកំពុងរស់នៅជុំគ្នា ហើយ SSA ពុំទទួលបានសំណងពីអ្នក<sup>7</sup> ឬ
- ទ្រព្យរបស់អ្នក និង/ឬទ្រព្យដែលជារបស់ ទទួលប្រាក់ជំនួស សហព័ទ្ធ ឬ ម្ចាស់ឧបត្ថម្ភរបស់អ្នក<sup>8</sup>

**7. តើនៅពេលណាដែល អ្នកទទួលប្រាក់ជំនួសរបស់ខ្ញុំ អាចមានទំនួលខុសត្រូវ ផ្ទាល់ខ្លួនសម្រាប់ការបង់ប្រាក់លើសចំនួនបាន?**

ប្រសិនបើចំនួនប្រាក់ដែលបានបង់លើសនោះត្រូវបានប្រើប្រាស់ខុសដោយ អ្នកទទួលប្រាក់ជំនួសរបស់អ្នក គាត់ត្រូវទទួលខុសត្រូវដោយខ្លួនឯង<sup>9</sup> ប្រសិនបើមូលនិធិមិនត្រូវបានប្រើប្រាស់សម្រាប់ការគាំទ្រ ឬការថែទាំ បន្ទាប់មក អ្នកទទួលប្រាក់ជំនួសរបស់អ្នក នឹងត្រូវទទួលខុសត្រូវផ្តាច់មុខសម្រាប់ការបង់ប្រាក់លើសចំនួន ដោយមិនគិតថាតើគាត់បានដឹងពីការបង់ប្រាក់លើសចំនួនឬអត់នោះទេ។<sup>10</sup>

ប្រសិនបើការបង់ប្រាក់ SSI ត្រូវបានប្រើប្រាស់សម្រាប់ការគាំទ្រនិងការថែទាំរបស់អ្នក ហើយអ្នកទទួលប្រាក់របស់អ្នកបានដឹង ឬគួរតែត្រូវបានដឹងអំពីការបង់ប្រាក់លើសចំនួននេះ ដូចនេះ អ្នកនិង អ្នកទទួលប្រាក់ជំនួសរបស់អ្នក ត្រូវទទួលខុសត្រូវសម្រាប់ការបង់ប្រាក់លើសចំនួននេះ។<sup>11</sup> ក៏ប៉ុន្តែ ប្រសិនបើការបង់ប្រាក់ SSI ត្រូវបានប្រើប្រាស់សម្រាប់ការគាំទ្រនិងការថែទាំរបស់អ្នក ហើយអ្នកទទួលប្រាក់របស់អ្នកពុំបានដឹងអំពីរឿងពិតជុំវិញការបង់ប្រាក់លើសចំនួននេះ អ្នកត្រូវមានទំនួលខុសត្រូវសម្រាប់ការបង់ប្រាក់លើសចំនួននេះ។<sup>12</sup>

---

<sup>6</sup> 42 U.S.C. Section 1382j(e); POMS SI 02201.005.F  
<sup>7</sup> 42 U.S.C. Section 1383(b); POMS SI 02201.005.F  
<sup>8</sup> 20 C.F.R. Section 416.537(a); POMS SI 02201.005.F  
<sup>9</sup> POMS SI 02201.005.G.2.c, d  
<sup>10</sup> POMS SI 02201.005.G.2.b  
<sup>11</sup> POMS SI 02201.005.G.2។  
<sup>12</sup> POMS SI 02201.005.G.2.a

**8. តើសេចក្តីជូនដំណឹងអំពីការបង់ប្រាក់លើសចំនួនត្រូវមានអ្វីខ្លះ?**

អ្នកមានសិទ្ធិក្នុងការទទួលសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរ ប្រសិនបើ SSA គិតថាអ្នកមានការបង់ប្រាក់លើសចំនួន។ សេចក្តីជូនដំណឹងនេះ ត្រូវរួមបញ្ចូលនូវព័ត៌មានដូចខាងក្រោម៖<sup>13</sup>

- មូលហេតុដែលនាំឲ្យមានការបង់ប្រាក់លើសចំនួន
- ចំនួនទឹកប្រាក់ដែលបានបង់លើសចំនួន
- ចំនួនខែដែលការបង់ប្រាក់លើសចំនួនកើតឡើង
- បញ្ជីមួយដែលរៀបរាប់អំពីចំនួនទឹកប្រាក់ដែលបានបង់រួច និងចំនួនដែលគួរត្រូវបានបង់
- អត្រានៃការកែតម្រូវចំពោះមូលប្បទានបត្រ SSI របស់អ្នក ប្រសិនបើអ្នកពុំបានបង់ប្រាក់គ្រប់ចំនួន និងបន្តទទួលបាន SSI (ជាទូទៅ 10%)
- សិទ្ធិរបស់អ្នកក្នុងការស្នើសុំការលើកលែង និង/ឬការគិតពិចារណាសារជាថ្មី (បណ្តឹងឧទ្ធរណ៍) (សូមមើលសំណួរទី 8 ខាងក្រោម)
- របៀបក្នុងការស្នើសុំការលើកលែង និង/ការគិតពិចារណាសារជាថ្មី (បណ្តឹងឧទ្ធរណ៍)
- ក៏នឹងមានការជូនដំណឹងមួយផងដែរទៅអ្នកទទួលប្រាក់ជំនួសរបស់អ្នក និង/ឬអ្នកតំណាងស្របច្បាប់របស់អ្នក។

ប្រសិនបើលិខិត ឬបុគ្គលិកណាម្នាក់មកពី SSA ប្រាប់អ្នកថា អ្នកមានការបង់ប្រាក់លើសចំនួន ប៉ុន្តែអ្នកពុំបានទទួលសេចក្តីជូនដំណឹងអំពីការបង់ប្រាក់លើសចំនួននោះផង សូមស្នើសុំ SSA ឲ្យធ្វើការជូនដំណឹងដល់អ្នកមួយច្បាប់។

**9. តើនឹងមានអ្វីកើតឡើងចំពោះ SSI របស់ខ្ញុំ ប្រសិនបើខ្ញុំមានការបង់ប្រាក់លើសចំនួនកំណត់?**

SSA នឹងស្នើឲ្យអ្នកធ្វើការទូទាត់ឲ្យគ្រប់ចំនួននៃទឹកប្រាក់បង់លើសចំនួននេះក្នុងរយៈពេល 30 ថ្ងៃ។ ប្រសិនបើអ្នកមិនធ្វើបែបនេះទេ ហើយអ្នកនៅតែមានសិទ្ធិទទួលបាន SSI នោះ SSA នឹងដកយកប្រាក់តិចតួចត្រឹម 10% នៃប្រាក់ចំណូលប្រចាំខែសរុប ឬប្រាក់ចំណូលប្រចាំខែទាំងអស់របស់អ្នក។<sup>14</sup> SSA នឹងចាប់ផ្តើមយកប្រាក់

---

<sup>13</sup> 20 C.F.R. Section 416.558; POMS SI 02201.025  
<sup>14</sup> 20 C.F.R. Section 416.570; 20 C.F.R Section 416.571

ក្នុងរយៈពេល 60 ថ្ងៃបន្ទាប់ពីអ្នកទទួលបានសេចក្តីជូនដំណឹងអំពីការបង់ប្រាក់លើសចំនួននោះ។ អ្នកតែងតែអាចធ្វើការចរចាអំពីអត្រាតម្លៃខុសគ្នានៃការបង់ប្រាក់នៅគ្រប់ពេលវេលាទាំងអស់។ ឧទាហរណ៍ អ្នកអាចសួរសំណួរទៅ SSA ថាតើអ្នកអាចបង់ប្រាក់ត្រឡប់ទៅវិញចំនួន \$20 ក្នុងមួយខែបានដែរឬទេ ប្រសិនបើនេះជាចំនួនទឹកប្រាក់ដែលអ្នកអាចមានលទ្ធភាពបង់បាន។ ក៏ប៉ុន្តែ ក្នុងករណីដែលសន្តិសុខសង្គមគិតថាមានការក្លែងបន្លំណាមួយកើតឡើង ពួកគេនឹងមិនយល់ព្រមទៅលើការកាត់បន្ថយការបង់ប្រាក់នោះទេ។<sup>15</sup>

**10. តើខ្ញុំអាចធ្វើការប្តឹងឧទ្ធរណ៍ចំពោះការបង់ប្រាក់លើសចំនួន និងបញ្ឈប់ការកាត់ប្រាក់មិនឱ្យកើតឡើងបានដែរឬទេ?**

បាទ/ចាស អ្នកអាចធ្វើបាន។ ដើម្បីទទួលបាន SSI របស់អ្នកដោយពុំមានការប្រែប្រួល អ្នកត្រូវធ្វើបណ្តឹងឧទ្ធរណ៍របស់អ្នកក្នុងរយៈពេល 10 ថ្ងៃបន្ទាប់ពីទទួលបានការជូនដំណឹងអំពីការបង់ប្រាក់លើសចំនួននេះ។<sup>16</sup> SSA នឹងធ្វើការគណនាថាអ្នកនិង “ទទួលបាន” សេចក្តីជូនដំណឹងមិនលើសពីប្រាំថ្ងៃបន្ទាប់ពីកាលបរិច្ឆេទនៃការជូនដំណឹងនេះនោះទេ។ ឧទាហរណ៍ ប្រសិនបើកាលបរិច្ឆេទនៃការជូនដំណឹងរបស់អ្នកចុះថ្ងៃទី 1 ខែមករា SSA នឹងសន្មតថាអ្នកទទួលបានសេចក្តីជូនដំណឹងនេះនៅថ្ងៃទី 5 ខែមករា ត្រូវដាក់បណ្តឹងឧទ្ធរណ៍របស់អ្នកនៅត្រឹមថ្ងៃទី 15 ខែមករា។ ប្រសិនបើអ្នកប្តឹងឧទ្ធរណ៍ក្នុងរយៈពេល 10 ថ្ងៃ នោះ SSA នឹងមិនធ្វើការកាត់ចំនួនបន្ថយអត្ថប្រយោជន៍របស់អ្នកនោះទេ រហូតដល់មានការធ្វើសេចក្តីសម្រេចមួយ។ ប្រសិនបើអ្នកមិនបានប្តឹងឧទ្ធរណ៍ក្នុងរយៈពេល 10 ថ្ងៃទេ អ្នកអាចបន្តស្នើសុំបណ្តឹងឧទ្ធរណ៍ក្នុងរយៈពេល 60 ថ្ងៃបន្ទាប់ទទួលបានការជូនដំណឹងអំពីការបង់ប្រាក់លើសចំនួននេះ។<sup>17</sup> ក៏ប៉ុន្តែចំនួន SSI របស់អ្នក នឹងត្រូវកាត់បន្ថយក្នុងអំឡុងពេលនៃបណ្តឹងឧទ្ធរណ៍នេះ។ សូមមើលសំណួរ 12 និង 18 សម្រាប់ព័ត៌មានស្តីពីការដាក់បណ្តឹងឧទ្ធរណ៍។ សម្រាប់ព័ត៌មានបន្ថែមស្តីពីជំហាននៃការដាក់បណ្តឹងឧទ្ធរណ៍ សូមមើលឯកសារបោះពុម្ពផ្សាយរបស់ SSA ស្តីពីបណ្តឹងឧទ្ធរណ៍ សូមស្វែងរកនៅ៖

<http://www.socialsecurity.gov/pubs/10041.html>។

---

<sup>15</sup> 20 C.F.R. Section 416.571  
<sup>16</sup> 20 C.F.R. Section 416.1336(b)  
<sup>17</sup> 20 C.F.R. Section 416.1409



**11. តើខ្ញុំអាចធ្វើអ្វីបានខ្លះដើម្បីចៀសវាងការបង់ប្រាក់សងទៅ SSA សម្រាប់ការបង់ប្រាក់លើសចំនួននេះ?**

មានវិធីខុសគ្នាចំនួនប្រាំក្នុងការព្យាយាមចៀសផុតពីការបង់ប្រាក់សងទៅ SSA វិញ៖ ស្នើសុំការពិចារណាឡើងវិញ (បណ្តឹងឧទ្ធរណ៍) ការស្នើសុំការលើកលែងសំណងសម្រាប់ការបង់ប្រាក់លើសចំនួន (ការស្នើសុំលើកលែង) បណ្តឹងឧទ្ធរណ៍ និងសំណើសុំការលើកលែង (រួមគ្នា) ការបង់ប្រាក់សម្របសម្រួល និងការក្ស័យធន។ ជម្រើសនីមួយៗ មានការពន្យល់ដូចខាងក្រោម។

**12. តើពេលណាដែលសមស្របសម្រាប់ខ្ញុំធ្វើការដាក់បណ្តឹងឧទ្ធរណ៍?**

ដាក់បណ្តឹងឧទ្ធរណ៍ ប្រសិនបើ៖<sup>18</sup>

- សេចក្តីជូនដំណឹងអំពីការបង់ប្រាក់លើសចំនួន ចែងអំពីប្រាក់ចំណូលរបស់អ្នកពុំត្រឹមត្រូវ។
- សេចក្តីជូនដំណឹងអំពីការបង់ប្រាក់លើសចំនួន ចែងអំពីចំនួនអត្ថប្រយោជន៍របស់អ្នកពុំត្រឹមត្រូវ។
- អ្នកពុំជឿថា អ្នកជំពាក់ប្រាក់ច្រើនដូចដែល SSA បាននិយាយថាអ្នកជំពាក់នោះទេ។
- អ្នកជឿជាក់ថា អ្នកពុំទទួលបានការបង់ប្រាក់លើសចំនួនពីមុនមកនោះទេ ។ ឬ
- អ្នកពុំមែនជាអ្នកទទួលខុសត្រូវសម្រាប់ការសងប្រាក់ត្រឡប់ទៅវិញនោះទេ (ឧ.ទា. ប្រសិនបើអ្នកជាអ្នកទទួលប្រាក់ជំនួស សហព័ទ្ធ ។ល។)<sup>19</sup>

យើងសូមណែនាំឱ្យអ្នកស្នើសុំការគិតពិចារណាសាជាថ្មីតាមរយៈ “កិច្ចប្រជុំក្រៅផ្លូវការ” ដើម្បីឱ្យអ្នកអាចជួបជាមួយអ្នកណាម្នាក់ពី SSA ដើម្បីធ្វើការត្រួតពិនិត្យករណីរបស់អ្នកជាមួយអ្នក។<sup>20</sup> ប្រសិនបើអ្នកមិនយល់ថាហេតុអ្វីបានជា SSA និយាយថាអ្នកទទួលបានការបង់ប្រាក់លើសចំនួន បុគ្គលិករបស់ SSA នឹងអាចពន្យល់មូលហេតុនេះដល់អ្នក។

ប្រសិនបើហួសពេល 60 ថ្ងៃនៃការដាក់បណ្តឹងឧទ្ធរណ៍ អ្នកនៅតែអាចដាក់បណ្តឹងឧទ្ធរណ៍បានដដែល ប្រសិនបើអ្នកមាន “មូលហេតុត្រឹមត្រូវ”។<sup>21</sup>

---

<sup>18</sup> 20 C.F.R. Section 416.1408  
<sup>19</sup> POMS SI 02201.005  
<sup>20</sup> 20 C.F.R. Section 416.1413  
<sup>21</sup> 20 C.F.R. Section 416.1411

**13. តើអ្វីទៅជាការលើកលែង ហើយតើពេលណាដែលសមស្របសម្រាប់ខ្ញុំដើម្បី ដាក់បណ្តឹងសុំការលើកលែង?**

ការលើកលែង គឺជាការទទួលស្គាល់ថា អ្នកពិតជាមានការបង់ប្រាក់លើសចំនួន មែន ហើយអ្នកស្នើសុំមិនធ្វើការសងប្រាក់នោះត្រឡប់ទៅវិញ។ អ្នកមិនចាំបាច់ ត្រូវធ្វើការសងប្រាក់ត្រឡប់ទៅវិញនោះទេ ប្រសិនបើ SSA ផ្តល់ការអនុញ្ញាតដល់ ការស្នើសុំការលើកលែងរបស់អ្នក។<sup>22</sup> ប្រសិនបើ SSA បដិសេធសំណើសុំ ការលើកលែងរបស់អ្នក អ្នកអាចដាក់បណ្តឹងឧទ្ធរណ៍ចំពោះការបដិសេធនេះ។<sup>23</sup>

ការស្នើសុំការលើកលែងចំពោះការបង់ប្រាក់លើសចំនួន បានតែក្នុងករណីដែល អ្នកឯកភាពថា អ្នកមានការបង់ប្រាក់លើសចំនួនតែប៉ុណ្ណោះ ឬអ្នកបានចាញ់ក្នុង បណ្តឹងឧទ្ធរណ៍ក្នុងការជំទាស់នឹងវត្តមាននៃការបង់ប្រាក់លើសចំនួន។ ការដាក់ ពាក្យសុំការលើកលែង អាចមានន័យថា អ្នកទទួលស្គាល់ថាការបង់ប្រាក់លើស ចំនួនពិតជាមានប្រាកដមែន។

នៅពេលស្នើសុំការលើកលែង អ្នកត្រូវបង្ហាញថាចំនួនប្រាក់លើសចំនួននោះ មិនមែនជាកំហុសរបស់អ្នក និងត្រូវអនុវត្តតាមចំណុចណាមួយដូចខាងក្រោម៖<sup>24</sup>

- វាអាចមានបញ្ហាធ្ងន់ធ្ងរផ្នែកហិរញ្ញវត្ថុក្នុងការសងប្រាក់ត្រឡប់ទៅវិញ (អ្នក ត្រូវការប្រាក់ដើម្បីចំណាយលើការរស់នៅប្រចាំថ្ងៃរបស់អ្នក)។ ត្រូវត្រៀមខ្លួនជា ស្រេចដើម្បីប្រគល់វិក្កយបត្រដើម្បីបង្ហាញថា វិក្កយបត្រចំណាយប្រចាំខែ របស់អ្នកបានប្រើប្រាស់ប្រាក់ចំណូលទាំងអស់របស់អ្នក។<sup>25</sup>
- ប្រសិនបើអ្នកនៅបន្តទទួលបាន SSI ការសងប្រាក់អាចរារាំងដល់ហេតុផល ដែល SSI ត្រូវបានបង្កើតឡើង។ នេះគឺជារឿងពិតនៅពេលដែលប្រាក់ចំណូល មិនលើសពីការកំណត់អត្ថប្រយោជន៍ SSI/SSP អប្បបរមា បូកនឹង \$85។<sup>26</sup>
- ឧទាហរណ៍ ការសងប្រាក់នឹង “ប្រឆាំងនឹងសមធម៌ និងមនសិការល្អ” ករណី ដែលអ្នកបានពិភាក្សាលើការចំនួនទឹកប្រាក់ SSI របស់អ្នក ក្រោយមក ទើបដឹងមានភាពមិនត្រឹមត្រូវ ហើយបានលះបង់សិទ្ធិដ៏មានតម្លៃរបស់អ្នក ឬធ្វើឱ្យស្ថានភាពរបស់អ្នកកាន់ប្រែប្រួលកាន់តែធ្ងន់ធ្ងរឡើង។<sup>27</sup>

---

<sup>22</sup> 20 C.F.R. Section 416.551  
<sup>23</sup> 20 C.F.R. Section 416.557  
<sup>24</sup> 20 C.F.R. Section 416.550  
<sup>25</sup> 42 U.S.C. Section 1383(b); 20 C.F.R. Section 416.553  
<sup>26</sup> Id.  
<sup>27</sup> 42 U.S.C. Section 1383(b); 20 C.F.R. Section 416.554



- អ្នកមានធនធានច្រើនចំនួន \$50 ឬតិចជាងនេះ រួមទាំងធនធាននានាដែលបានកំណត់ ហើយនេះគឺជាមូលនៃការបង់ប្រាក់លើសចំនួនតែមួយគត់។ សំណើសុំការលើកលែងរបស់អ្នក នឹងទទួលបានការអនុម័តយល់ព្រម លើកលែងតែអ្នកមានចេតនា ឬមានបំណងក្នុងការមិនរាយការណ៍អំពីធនធាននានារបស់អ្នក ឬតម្លៃនៃធនធានរបស់អ្នកឲ្យបានទាន់ពេលវេលា ឬត្រឹមត្រូវ<sup>28</sup> ឬ
- ចំនួនប្រាក់បង់លើសមានចំនួន \$1000.01 ឬតិចជាងនេះ។<sup>29</sup> ប្រាក់នេះអាចត្រូវបានប្រើប្រាស់សម្រាប់រយៈពេលនៃការបង់ប្រាក់លើសចំនួនមួយលើកៗ។ នេះមានន័យថា រយៈពេលនៃការបង់ប្រាក់លើសចំនួនដាច់ដោយឡែកពីគ្នា ពុំត្រូវបានដាក់បន្ថែមរួមគ្នាដើម្បីធ្វើការគណនាថាតើចំនួនប្រាក់បង់លើសនោះតិចជាង \$1000.01 ដែរឬអត់។

អ្នកអាចស្នើសុំការលើកលែងសម្រាប់ផ្នែកណាមួយនៃការបង់ប្រាក់លើសចំនួន។ ឧទាហរណ៍ អ្នកមិនបានរាយការណ៍ពីការផ្លាស់ប្តូរនៅក្នុងរយៈពេល 10 ថ្ងៃដំបូងនៃខែបន្ទាប់ ប៉ុន្តែបានធ្វើការរាយការណ៍នៅមុនដំណាច់ខែនេះ។ អ្នកអាចស្នើសុំការលើកលែងនៃការបង់ប្រាក់លើសចំនួននេះ លើកលែងតែការបង់ប្រាក់លើសចំនួនសម្រាប់ខែទីមួយ។<sup>30</sup>

អ្នកអាចទទួលបានទម្រង់ស្នើសុំការលើកលែងដោយទៅកាន់ការិយាល័យ SSA ដោយទូរសព្ទទៅ SSA និងស្នើសុំពួកគេឲ្យផ្ញើទម្រង់បែបបទនេះមួយច្បាប់មកអ្នកតាមប្រៃសណីយ៍ ឬពីគេហទំព័ររបស់ SSA នៅ៖ <http://www.ssa.gov/online/ssa-632.pdf>

**14. តើមានពេលកំណត់សម្រាប់ការស្នើសុំការលើកលែងដែរឬទេ?**

ពុំមានពេលកំណត់សម្រាប់ការស្នើសុំការលើកលែងនោះទេ។ អ្នកអាចស្នើសុំការលើកលែងបានគ្រប់ពេលវេលាទាំងអស់។ អ្នកក៏អាចស្នើសុំការលើកលែងបន្ទាប់ពីអ្នកបានសងប្រាក់បង់លើសចំនួនរួចរាល់។<sup>31</sup> បន្ទាប់ពីអ្នកដាក់ពាក្យស្នើសុំការលើកលែង SSA នឹងធ្វើការត្រួតពិនិត្យសំណើរបស់អ្នកជាថ្មីម្តងទៀត និងអាចធ្វើសេចក្តីសម្រេចតាមការចង់បាន ឬរៀបចំកិច្ចប្រជុំជាមួយអ្នក ប្រសិន

---

<sup>28</sup> 20 C.F.R. Section 416.556; POMS SI 02260.025.C.2; SI 02260.035  
<sup>29</sup> 20 C.F.R. Section 416.555; POMS SI 02260.030  
<sup>30</sup> 20 C.F.R. Section 416.551  
<sup>31</sup> POMS SI 02260.001.A.3

បើពុំអាចធ្វើសេចក្តីសម្រេចតាមការចង់បាននោះទេ<sup>32</sup> អ្នកក៏អាចដាក់បណ្តឹង ឧទ្ធរណ៍ចំពោះការបដិសេធលើការស្នើសុំការលើកលែងផងដែរ។

**15. ប្រសិនបើអ្នកស្នើសុំការលើកលែង តើ SSA នឹងធ្វើការសម្រេចចិត្តថាតើខ្ញុំ គ្មានកំហុសមែនឬទេ?**

SSA នឹងធ្វើការពិចារណាថាតើអ្នក “គ្មានកំហុស” ដោយពិនិត្យមើលថាតើអ្នក<sup>33</sup>

- បានយល់ដឹងពីកាតព្វកិច្ចក្នុងការសងប្រាក់លើសចំនួនដែលអ្នកមិនគួរ បានទទួលនោះ។
- បានយល់ដឹងថាអ្នកមានប្រាក់បង់លើសចំនួននៅត្រឹមពេលដែលរឿង នេះបានកើតឡើង។
- បានយល់ដឹងពីលក្ខខណ្ឌតម្រូវនៃការរាយការណ៍របស់ SSA។ SSA នឹង ពិនិត្យមើលសមត្ថភាពអំណានរបស់អ្នក កម្រិតនៃការអប់រំ ថាតើភាសា អង់គ្លេសជាភាសាទីពីររបស់អ្នក ឬថាតើអ្នកមានពិការភាពដែលធ្វើឱ្យមាន ការលំបាកក្នុងការយល់ដឹងពីអ្វីៗគ្រប់យ៉ាងដែរឬទេ។
- បានយល់ព្រមក្នុងការរាយការណ៍ព្រឹត្តិការណ៍ដែលជះឥទ្ធិពលដែលចំនួន អត្ថប្រយោជន៍របស់អ្នក ឬសិទ្ធិទទួលបានសេវារបស់អ្នក។
- បានដឹងអំពីព្រឹត្តិការណ៍នានាដែលគប្បីត្រូវធ្វើការរាយការណ៍។
- បានព្យាយាមអនុវត្តតាមលក្ខខណ្ឌតម្រូវនានានៃការរាយការណ៍។
- បានអនុវត្តតាមលក្ខខណ្ឌតម្រូវនានានៃការរាយការណ៍។
- មានសមត្ថភាពនិងឱកាសក្នុងការអនុវត្តតាមលក្ខខណ្ឌតម្រូវនានានៃការ រាយការណ៍។
- បានទទួលព័ត៌មានមិនត្រឹមត្រូវ ឬព័ត៌មានមិនពិតពីប្រភពផ្លូវការ ដូចជា បុគ្គលិករបស់ SSA ឯកសារបោះពុម្ពផ្សាយ។ល។ និង
- បានដឹងពីតម្រូវការក្នុងការរាយការណ៍អំពីព្រឹត្តិការណ៍ណាមួយ ប៉ុន្តែជឿជាក់ ថាវាមានសារៈសំខាន់ខ្លាំង និងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ចំនួន អត្ថប្រយោជន៍ ឬសិទ្ធិទទួលបានរបស់អ្នក។

---

<sup>32</sup> 20 C.F.R Section 416.557  
<sup>33</sup> 20 C.F.R. Section 416.552

**ចំណាំ:** ប្រសិនបើ SSA ពុំអាចចង្អុលបង្ហាញភស្តុតាង និងឯកសារអំពីមូលហេតុ នៃការបង់ប្រាក់លើសចំនួន ឬពុំអាចផ្តល់ការពន្យល់ពេញលេញណាមួយអំពីការ ពិតនៃការបង់ប្រាក់លើសចំនួន អ្នកត្រូវចាត់ទុកថាគ្មានកំហុសនោះទេ។<sup>34</sup>

**16. តើស្ថិតនៅក្រោមកាលៈទេសៈអ្វីខ្លះ ដែល SSA អាចធ្វើការបដិសេធសំណើសុំ ការលើកលែង ដោយសារគេបានកំណត់ថាខ្ញុំមានកំហុស?**

អ្នកអាចត្រូវបានកំណត់ថា “មានកំហុស” ពាក់ព័ន្ធនឹងការ បង់ប្រាក់លើសចំនួន នៅពេលការបង់ប្រាក់ពុំបានត្រឹមត្រូវកើតឡើងដោយសារ មូលហេតុណាមួយដូចខាងក្រោម៖<sup>35</sup>

- អ្នកពុំបានផ្តល់ព័ត៌មានដល់ SSA ចំពោះព័ត៌មានដែលអ្នកគប្បីត្រូវផ្តល់ ជូន។ ឧទាហរណ៍ អ្នកពុំបានរាយការណ៍ពីព័ត៌មានដែលមានរៀបរាប់នៅក្នុង សំណួរទី 4។
  - អ្នកបានដឹងថា អ្នកផ្តល់ព័ត៌មានពុំត្រឹមត្រូវដល់ SSA។
  - អ្នកបានទទួលប្រាក់ និងចេញមូលប្បទានបត្រទ្វេដង។
  - អ្នកទទួលបានការបង់ប្រាក់លើសចំនួនស្រដៀងគ្នានេះកាលពីមុន។ ឬ
  - អ្នកទទួលបានការបង់ប្រាក់ដោយមានលក្ខខណ្ឌ និងពុំបានអនុវត្តតាម។
- ការបង់ប្រាក់តាមលក្ខខណ្ឌ គឺត្រូវធ្វើឡើងដោយ SSA នៅពេលអ្នកចុះ កិច្ចសន្យាលាយលក្ខណ៍អក្សរ និងបានយល់ដឹងអំពីផលប៉ះពាល់នានា (ឧទាហរណ៍ ធ្វើការសងប្រាក់ទៅ SSA) ប្រសិនបើលក្ខខណ្ឌជាក់លាក់មួយចំនួន ពុំអាចអនុវត្តបាន។
- ឧទាហរណ៍៖ នៅថ្ងៃទី១ ខែមករា អ្នកទទួលបានប្រាក់ SSI យល់ព្រមជា លាយលក្ខណ៍អក្សរក្នុងការចំណាយឱ្យអស់ធនធានរហូតដល់ \$2,000 នៅត្រឹមថ្ងៃទី៣១ ខែមីនា និងទទួលបានការណែនាំថាប្រសិនបើគាត់ ពុំបានធ្វើវានៅត្រឹមថ្ងៃទី៣១ ខែមីនានោះទេ គាត់នឹងត្រូវធ្វើការ សងមូលប្បទានបត្រ SSI ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ។ ប្រសិនបើគាត់មិនបានសងប្រាក់ត្រឡប់មកវិញនៅត្រឹមថ្ងៃទី ៣១ ខែមីនា គាត់នឹងមានប្រាក់បង់លើសចំនួន ហើយនឹងត្រូវចាត់ ទុកថាមានកំហុស។

<sup>34</sup> POMS SI 02260.015.B.1.b

<sup>35</sup> Id.

កំហុស ឬការដឹងរឿងពីអ្នកណាម្នាក់ មិនអាចចោទប្រកាន់ដល់បុគ្គលដែលស្នើសុំ សម្រាប់ការលើកលែងនោះទេ។ ឧទាហរណ៍ ក្នុងករណីដែលកុមារម្នាក់ទទួលបាន SSI ការខកខាននៃឪពុកម្តាយរបស់កុមារក្នុងការរាយការណ៍អំពីព្រឹត្តិការណ៍មួយ ដែល អាចជះឥទ្ធិពលដល់ចំនួនអត្ថប្រយោជន៍ SSI របស់កុមារ ឬសិទ្ធិទទួលបានសេវា ពុំ អាចអនុវត្តបានចំពោះកុមារម្នាក់នោះ។ កុមារនឹងពុំមានកំហុសអ្វីនោះទេ។ នេះ មានន័យថា ឪពុកម្តាយ ក្នុងនាមជាអ្នកទទួលប្រាក់ជំនួស គឺពុំមានកំហុស និង គ្មានទំនួលខុសត្រូវសម្រាប់ការសងប្រាក់ត្រឡប់ទៅវិញនោះទេ។<sup>36</sup>

**17. ប្រសិនបើខ្ញុំស្នើសុំការលើកលែង តើ SSA នឹងសម្រេចថាមានបញ្ហា លំបាកសម្រាប់ខ្ញុំក្នុងការសងប្រាក់ចំពោះការបង់ប្រាក់លើសចំនួននេះដែរឬទេ?**

ប្រសិនបើអ្នកទទួលបាន SSI នោះ SSA នឹងធ្វើការពិចារណាដោយស្វ័យប្រវត្តិថាវា គឺជាការលំបាកសម្រាប់អ្នកក្នុងការសងប្រាក់ដែលបានបង់លើសនោះត្រឡប់ទៅវិញ។ ប្រសិនបើអ្នកពុំទទួលបាន SSI ទៀតនោះទេ អ្នកនឹងចាំបាច់ត្រូវបង្ហាញថា អ្នក គ្មានលទ្ធភាពក្នុងការសងប្រាក់ដែលបានបង់លើសត្រឡប់ទៅវិញ ផ្អែកទៅតាម ប្រាក់ចំណូល និងប្រាក់ចំណាយរបស់អ្នក។ យើងសូមណែនាំឱ្យអ្នកធ្វើការភ្ជាប់មក ជាមួយនូវទម្រង់ស្នើសុំការលើកលែង ឯកសារទាំងអស់ដែលអ្នកគិតថានឹងបញ្ជាក់ ពីស្ថានភាពរបស់អ្នក (ឧទាហរណ៍ វិក្កយបត្រ របាយការណ៍ធនាគារ លិខិតពី SSA) ។ អ្នកពុំចាំបាច់ភ្ជាប់មកជាមួយនូវសំណួរទាំងអស់នេះ ឬបំពេញសំណួរទាំងអស់ នេះពាក់ព័ន្ធនឹងប្រាក់ចំណូល និងប្រាក់ចំណាយរបស់អ្នកនោះទេ ប្រសិនបើអ្នក នៅបន្តទទួលបាន SSI ដោយសារភាពលំបាកនៅតែកើតមាន។<sup>37</sup>

ប្រសិនបើអ្នកបដិសេធសំណើសុំលើកលែងដោយសារ SSA និយាយថាវានឹងគ្មាន ការលំបាកអ្វីក្នុងការសងប្រាក់ដែលបានបង់លើសត្រឡប់ទៅវិញ ហើយអ្នកមាន ការប្រែប្រួលក្នុងការកាលៈទេសៈណាមួយ (ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកមានសភាព កាន់តែធ្ងន់ធ្ងរឡើង) អ្នកអាចបង្ហាញថា វានឹងមានការលំបាកក្នុងការសងប្រាក់ ដែលបានបង់លើសត្រឡប់ទៅវិញ។

---

<sup>36</sup> SI 02260.010.B.3  
<sup>37</sup> 20 C.F.R. Section 416.553

**18. តើក្នុងកាលៈទេសៈបែបណាដែលវាសមស្របសម្រាប់ខ្ញុំដាក់បណ្តឹងឧទ្ធរណ៍ និងសំណើសុំលើកលែង (ទាំងពីររួមគ្នា)?**

ប្រសិនបើអ្នកពុំច្បាស់ថាត្រូវធ្វើអ្វី សូមដាក់បណ្តឹងឧទ្ធរណ៍ក្នុងរយៈពេល 60 ថ្ងៃ និងស្នើសុំការលើកលែង។ SSA ត្រូវធ្វើដំណើរការបណ្តឹងឧទ្ធរណ៍ជាមុនសិន។<sup>38</sup>

**19. តើអ្វីទៅជាការបង់ប្រាក់បែបសម្របសម្រួល?**

អ្នកអាចស្នើសុំបង់ប្រាក់ដល់ SSA នូវចំនួនប្រាក់តិចជាមុន ជាជាងចំនួនប្រាក់សរុបជំពាក់ជាប្រាក់ទូទាត់គ្រប់ចំនួន។<sup>39</sup> កត្តានានាដែល SSA នឹងយកមកពិចារណា រួមមាន៖

- សមត្ថភាពរបស់អ្នកក្នុងការបង់ប្រាក់បំណុលទាំងស្រុង។
- លទ្ធភាពនៃការកែតម្រូវក្នុងពេលបច្ចុប្បន្ន ឬក្នុងពេលអនាគត។
- ចំនួនទឹកប្រាក់ដែលអ្នកផ្តល់ជូនទល់នឹងចំនួនទឹកប្រាក់ដែលអ្នកជំពាក់។
- ការទូទាត់សម្របសម្រួលផ្សេងទៀតដែលអ្នកបានទទួល និង កាលៈទេសៈមួយចំនួនជុំវិញរឿងទាំងនេះ។ និង
- ការចំណាយចំពោះ SSA ក្នុងការនាំករណីអ្នកទៅកាន់តុលាការដើម្បីទាមទារប្រាក់ដែលបានបង់លើស។

**20. តើខ្ញុំអាចដាក់ពាក្យសម្រាប់ការក្ស័យធន ដើម្បីលើកលែងប្រាក់ដែលបានបង់លើសរបស់ SSI ដែរឬទេ?**

បាទ/ចា។ អ្នកអាចប្តឹងតុលាការអសាធនភាពដើម្បីដាក់បញ្ចូលប្រាក់ដែលបានបង់លើស SSI ថាជាបំណុលគ្មានការធានា ដែលអាចធ្វើការលើកលែងបាន។<sup>40</sup> ប្រសិនបើអ្នកចង់អនុវត្តវិធីសាស្ត្រនេះ អ្នកគួរធ្វើការពិភាក្សាគ្នាជាមួយអ្នកណាម្នាក់ដែលមានជំនាញក្នុងច្បាប់ស្តីពីការក្ស័យធន។

**21. តើខ្ញុំអាចចៀសវាងការបង់ប្រាក់លើសចំនួនក្នុងពេលអនាគតបានដោយរបៀបណា?**

- រាយការណ៍ពីការផ្លាស់ប្តូរទាំងអស់នៅក្នុងជីវិតរបស់អ្នកដែលអាចជះឥទ្ធិពលដល់អត្ថប្រយោជន៍របបសន្តិសុខសង្គមដែលអ្នកទទួលបាន ឬសិទ្ធិទទួលបានរបស់អ្នក។ វាជាការល្អប្រសើរបំផុតក្នុងការរាយការណ៍អំពីការផ្លាស់ប្តូរនានាទៅកាន់

---

<sup>38</sup> សារ EM-10092 សម្រាប់ករណីបន្ទាន់របស់ SSA កាលបរិច្ឆេទជាធរមាននៅថ្ងៃ 12/22/2010

<sup>39</sup> 20 C.F.R. Section 416.571

<sup>40</sup> POMS SI 02220.040

SSA ជាលាយលក្ខណ៍អក្សរ និងរក្សាទុកសំណៅថតចម្លងនៃឯកសារដែលអ្នកបាន ផ្ញើតាមប្រៃសណីយ៍ ឬបានដាក់ក្នុងប្រអប់សំបុត្រ។ នៅលើសំណៅថតចម្លងរបស់ អ្នក សរសេរកាលបរិច្ឆេទដែលអ្នកដាក់ឯកសារនោះនៅប្រៃសណីយ៍។ ប្រសិនបើ អ្នករាយការណ៍តាមទូរសព្ទ សូមសរសេរកាលបរិច្ឆេទ ពេលវេលា និងលេខទូរសព្ទ ដែលអ្នកបានទូរសព្ទទៅ និងឈ្មោះរបស់បុគ្គលដែលអ្នកបានជជែកជាមួយ។

- ហាមយកប្រាក់ដែលអ្នកទទួលបានពី SSA ទៅចាយវាយ ប្រសិនបើអ្នក សង្ឃឹយថាអ្នកមិនគួរទទួលបានប្រាក់នេះទេ។ រាយការណ៍បញ្ហានេះទៅកាន់ SSA។ ប្រសិនបើ SSA បដិសេធមិនផ្តល់ការបញ្ជាក់ជាលាយលក្ខណ៍អក្សរជូនអ្នក សូម ទំនាក់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ឬសមាជិកសភារបស់អ្នក និងស្នើសុំឱ្យ បុគ្គលដែលកាន់កាប់ផ្នែកបញ្ជារបបសន្តិសុខសង្គមនៅការិយាល័យនោះជួយដល់ អ្នក។ ប្រសិនបើអ្នកពុំអាចប្រគល់វត្ថុឡប់ទៅ SSA វិញបាន ហាមយកប្រាក់នោះ ទៅចាយវាយ។ រក្សាប្រាក់នោះទុកក្នុងធនាគាររបស់អ្នក រហូតដល់បញ្ហានោះត្រូវ បានដោះស្រាយ។

- យល់ដឹងពីជំនួយមិនមែនហិរញ្ញវត្ថុ និងការថែទាំ (ISM) និងរបៀបដែល “ប្រាក់ ចំណូលនេះ” អាចជះឥទ្ធិពលដល់ចំនួនអត្ថប្រយោជន៍របស់អ្នក ឬសិទ្ធិទទួលបាន របស់អ្នក។ សម្រាប់ព័ត៌មានបន្ថែមស្តីពី ISM សូមមើលឯកសារបោះពុម្ពផ្សាយស្តីពី ប្រធានបទនេះនៅ៖

<https://www.disabilityrightsca.org/publications/ssi-applicants-and-recipients-not-knowing-about-in-kind-support-and-maintenance-can>

ចំណាំ៖ ប្រសិនបើអ្នកកំពុងទទួលបានទាំងប្រាក់ចំណូលរបបសន្តិសុខសង្គម សម្រាប់ជនពិការ (SSDI) និង SSI អ្នកត្រូវរាយការណ៍អំពីការផ្លាស់ប្តូរនានាទាំងទៅ លើបុគ្គលិកករណី SSI និងបុគ្គលិកករណី SSDI។

**22. តើនៅកន្លែងណាដែលខ្ញុំអាចទទួលបានព័ត៌មានបន្ថែមស្តីពីការចៀសវាង ការបង់ប្រាក់លើសចំនួន?**

សូមចូលទៅកាន់គេហទំព័ររបស់ SSA នៅ [www.ssa.gov](http://www.ssa.gov)។ ចូលទៅកាន់ “Get a Publication” បន្ទាប់មក “SSI” នៅក្នុងបញ្ជីបង្ហាញចុះក្រោម បន្ទាប់មកជ្រើសរើស “SSI Spotlights”។ អ្នកអាចជ្រើសរើសឯកសារបោះពុម្ពផ្សាយ SSI Spotlights ណាមួយដែលអ្នកចង់អាន។ ឯកសារបោះពុម្ពផ្សាយ SSI Spotlights រួមមាន “សិទ្ធិនិងទំនួលខុសត្រូវ” “ការរាយការណ៍ពីប្រាក់ចំណូលរកបានរបស់អ្នក” “ការរៀបចំការរស់នៅរបស់អ្នក” និងចំណុចផ្សេងៗទៀត។



អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា (Disability Rights California) ត្រូវបានផ្តល់មូល  
និធិដោយប្រភពខុសៗគ្នាសម្រាប់បញ្ជីពេញលេញនៃ  
អ្នកផ្តល់មូលនិធិសូមចូលទៅកាន់ [http://www.disabilityrightsca.org/  
Documents/ListofGrantsAndContracts.html](http://www.disabilityrightsca.org/Documents/ListofGrantsAndContracts.html)។